

# ធនធានសម្រាប់វ៉ាក់សាំងជំងឺ COVID-19



បន្ថែមពីលើទីតាំងចាក់វ៉ាក់សាំងរបស់ទីភ្នាក់ងារថែទាំសុខភាព OC (Health Care Agency, HCA) (ហៅកាត់ថាទីតាំងចាក់វ៉ាក់សាំង ឬ PODs) មានបណ្តាញផ្សេងទៀតដែលប្រជាជនអាចទទួលបានការចាក់វ៉ាក់សាំង COVID-19 ។ ខាងក្រោមនេះគឺជាព័ត៌មានអំពីរបៀបទទួលបានការចាក់វ៉ាក់សាំង៖

## របៀបទទួលបានការចាក់វ៉ាក់សាំង COVID-19

អ្នកផ្តល់វ៉ាក់សាំងជំងឺ COVID-19	ព័ត៌មានលម្អិតស្តីពីការចុះឈ្មោះណាត់ជួប
<b>ទីភ្នាក់ងារថែទាំសុខភាព OC (Health Care Agency, HCA)</b>	<p>ការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងនៅតាមកន្លែងចាក់វ៉ាក់សាំងទូទាំងខោនធី Orange ហើយបើកជូនសមាជិកដែលមានសិទ្ធិសម្រាប់សាធារណៈជនដែលបានធ្វើការណាត់ជួប។ ទីកន្លែងចាក់វ៉ាក់សាំងត្រូវបានរៀបចំដោយខោនធី Orange ក្រោមភាពជាដៃគូជាមួយ HCA និងក្រុងក្នុងមូលដ្ឋាននិងទីភ្នាក់ងារពន្ធកម្មវិភាគក្នុងមូលដ្ឋាន។ បច្ចុប្បន្ន ពួកគេផ្តល់ជម្រើសសម្រាប់ជនជាតិអាមេរិកដែលពិការ (Americans with Disabilities Act, ADA) និងអនុវត្តតាមការបើកបរមកចាក់ សម្រាប់ការចាក់វ៉ាក់សាំងនៅនឹងរថយន្តនៅតាមទីតាំងនៃសាកលវិទ្យាល័យ Soka នៅ Aliso Viejo និងនៅជិត Disneyland Resort នៅ Anaheim។</p> <p>ចុះឈ្មោះតាមរិបសាយ <a href="http://www.Othena.com">www.Othena.com</a> ដើម្បីទទួលបានជូនដំណឹងអំពីពេលវេលាដែលអាចណាត់ជួបបាន។ បុគ្គលដែលមិនមានបច្ចេកវិទ្យាអាចទទួលបានសេវាសម្រាប់ OC COVID-19 តាមលេខ (714) 834-2000 សម្រាប់ជំនួយ។ ដើម្បីមើលបញ្ជីថ្ងៃនៃការចុះឈ្មោះមានសិទ្ធិទទួលវ៉ាក់សាំង COVID-19 សូមចូលទៅ <a href="http://www.COVIDVaccineFacts.com">www.COVIDVaccineFacts.com</a> និងចុចលើ "Distribution Plan"។</p> <p>ទាក់ទងទៅ 211 OC ដោយហៅទៅលេខ 2-1-1 ឬចូលទៅ <a href="http://www.211OC.org">www.211OC.org</a> ដើម្បីភ្ជាប់ទៅធនធានសហគមន៍បន្ថែមដែលផ្តល់ជំនួយដូចជាការដឹកជញ្ជូនជាដើម។</p>
<b>នាយកដ្ឋានសុខភាពសាធារណៈរដ្ឋ California (California Department of Public Health, CDPH) / My Turn</b>	<p>ប្រសិនបើអ្នកមានសិទ្ធិ អ្នកក៏អាចចុះឈ្មោះណាត់ចាក់វ៉ាក់សាំងតាមរយៈប្រព័ន្ធ My Turn របស់រដ្ឋ ដោយចូលទៅ <a href="http://www.myturn.ca.gov">www.myturn.ca.gov</a>។</p> <p>ទូរសព្ទរបស់រដ្ឋ California សម្រាប់ COVID-19 គឺអាច ប្រើបាន សម្រាប់ជនពិការ និងផ្តល់ជាកាសាអង់គ្លេស និងអេស្ប៉ាញ និងមានបកប្រែជូនជាង 250 ភាសា។ ទូរសព្ទទៅលេខ (833) 422-4255 ឬ 833-4CA-4ALL (ចម្លងលេខស្រុក 8 ព្រឹក - 8 យប់ ថ្ងៃសៅរ៍ដល់អាទិត្យ 8 ព្រឹក- 5 ល្ងាច) សម្រាប់ព័ត៌មានអំពីការណាត់ជួប។</p>
<b>មន្ទីរពេទ្យ</b>	<p><b>MemorialCare Medical Group:</b> ទូរសព្ទទៅលេខ (877) 696-3622 ឬណាត់ តាមរយៈ គណនី myChart របស់អ្នក</p> <p><b>UCI សុខភាព:</b> សម្រាប់ ព័ត៌មានអំពីលទ្ធភាពចូលប្រើប្រាស់ទូទៅ ឬដើម្បីស្នើ ការជួយសម្រួលដល់ពិការភាព សូម អ៊ីមែលទៅ <a href="mailto:covid19@uci.edu">covid19@uci.edu</a> ឬទូរសព្ទទៅលេខ (949) 824-9918</p> <p><b>មន្ទីរពេទ្យ Hoag (Hoag Hospital):</b> ចុះឈ្មោះនៅ <a href="http://www.HoagConnect.org/MyChart/signup">www.HoagConnect.org/MyChart/signup</a></p> <p><b>Kaiser Permanente:</b> ចុះឈ្មោះ តាមរយៈ My Turn របស់រដ្ឋតាម <a href="http://www.myturn.ca.gov">www.myturn.ca.gov</a> ឬទូរសព្ទ (833) 574-2273 (TTY 711)</p> <p><b>Providence:</b> ចុះឈ្មោះ តាមរយៈ My Turn របស់រដ្ឋតាម <a href="http://www.myturn.ca.gov">www.myturn.ca.gov</a> ទូរសព្ទ (877) 813-7312</p>
<b>ឱសថដ្ឋាន</b>	<p><b>Albertsons, Pavilions, Safeway and Vons:</b> Visit <a href="http://www.mhealthappointments.com/covidappt">www.mhealthappointments.com/covidappt</a></p> <p><b>Costco Pharmacies:</b> Visit <a href="http://www.Costco.com/covid-vaccine.html">www.Costco.com/covid-vaccine.html</a></p> <p><b>CVS:</b> Call (800) 746-7287 or visit <a href="http://www.CVS.com/immunizations/covid-19-vaccine">www.CVS.com/immunizations/covid-19-vaccine</a></p> <p><b>Health Mart Pharmacies:</b> Visit <a href="http://www.HealthMartCOVIDVaccine.com">www.HealthMartCOVIDVaccine.com</a></p> <p><b>Kroger:</b> Visit <a href="http://www.Ralphs.com/rx/COVID-eligibility">www.Ralphs.com/rx/COVID-eligibility</a></p> <p><b>Rite-Aid:</b> Call (800) 748-3243 (7-1-1 if hearing/speech disabled) or visit <a href="http://www.RiteAid.com/pharmacy/COVID-qualifier">www.RiteAid.com/pharmacy/COVID-qualifier</a></p> <p><b>Walgreens:</b> Call (800) 925-4733 or visit <a href="http://www.Walgreens.com/topic/promotion/COVID-vaccine.jsp">www.Walgreens.com/topic/promotion/COVID-vaccine.jsp</a></p> <p><b>Walmart:</b> Visit <a href="http://www.Walmart.com/cp/1228302">www.Walmart.com/cp/1228302</a></p>

## របៀបត្រៀមខ្លួនសម្រាប់ការណាត់ចាក់វ៉ាក់សាំង COVID-19 នៅគេហទំព័រ OC HCA POD:

- បុគ្គលត្រូវ យក រូបថត សម្គាល់ខ្លួន មកតាមខ្លួន ដើម្បីបញ្ជាក់ ថាជាអ្នករស់នៅខោនធី Orange ឬធ្វើការនៅខោនធី Orange ព្រមទាំង

ឯកសារ បង្ហាញភស្តុតាង អំពីការណាត់ចាក់វ៉ាក់សាំង។

- ប្រសិនបើមកចាក់ដូសទីពីរ សូមយកកាត់ចាក់វ៉ាក់សាំងពីការណាត់លើកទីមួយមកផង។
- ជាធម្មតា ការចាក់វ៉ាក់សាំងត្រូវការពេល 45-60 នាទីសម្រាប់មនុស្សម្នាក់។ អ្នកមិនចាំបាច់មកចាំលើសពី 30 នាទី មុនម៉ោងណាត់ចាក់របស់អ្នកទេ។
- ប្រសិនបើ អ្នកមានប្រវត្តិសន្លប់ ពេលមូបឈាម ឬ ចាក់វ៉ាក់សាំង សូមប្រាប់ក្រុមគ្រូពេទ្យ។ បើអ្វី មានផ្តល់ជូន ដូច្នោះគេនឹងចាក់វ៉ាក់សាំងពេលអ្នកគេង ដើម្បីបង្ការការសន្លប់។